



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ០១០ សហវ

សារាចរណែនាំ

ស្តីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកា

រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ ២០១២

យោងសារាចរណែនាំលេខ ០៨ សណន ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១១ របស់រាជរដ្ឋាភិបាល កម្ពុជាស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១២ ។

យោងប្រកាសលេខ ៧៤០ សហវ.ហម.ប្រក ចុះថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១០ ស្តីពីការបង្កើត ថវិកាផ្នែកសម្រាប់ក្រុង ស្រុក ខណ្ឌ ដែលមានចន្លោះសម្ព័ន្ធការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋ ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការណែនាំស្តីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០១២ ដូចខាងក្រោម ៖

I. ការរៀបចំចំណូលថវិកា

1. ចំណូលចរន្តថវិការាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានគិតគូរលើមូលដ្ឋានប្រកាសចំណូល សារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ដែលបានកំណត់ដោយច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រង ទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គម្រោងចំណូលថវិកានេះត្រូវបានរៀបចំដូចតទៅ ៖

- ចំណូលសារពើពន្ធត្រូវបានគិតគូរដោយផ្អែកលើមូលដ្ឋានដូចខាងក្រោម ៖
 - + លទ្ធផលដែលទទួលបាននៅក្នុងឆ្នាំកំពុងប្រព្រឹត្តទៅ
 - + ផលប៉ះពាល់នៃអតិផរណាមកលើមូលដ្ឋានពន្ធ
 - + ប៉ាន់ស្មានលើការវិវឌ្ឍសេដ្ឋកិច្ចនៅពេលខាងមុខ
 - + ការប្រែប្រួលដែលអាចកើតមានឡើងដោយអត្រា និងចំនួនមូលដ្ឋានប្រមូលពន្ធ
 - + ចំណូលដែលសង្ឃឹមថា បានមកពីការបង្កើតពន្ធលើ
 - + ដូចជាពន្ធលើអចលនទ្រព្យ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវគ្រោងក្នុងមតិកាថវិកា

អនុគណនី ៧០៧១ ពន្ធលើអចលនទ្រព្យប្រវែងបុគ្គល និងអនុគណនី៧០៧២ ពន្ធលើអចលនទ្រព្យនីតិបុគ្គល។

- ទន្ទឹមនឹងនេះ ចំណូលមិនមែនសារពើពន្ធត្រូវបានគិតគូរទៅតាមកិច្ចការដែលនាំឲ្យមានផលទុន ដូចជា កិច្ចសន្យាជួល សេវាកម្ម និងកែលំអការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋព្រមទាំងប្រមូលបំណុលដែលត្រូវទារ ជាដើម ។ ចំណូលទាំងអស់នេះត្រូវផ្អែកលើមូលដ្ឋានគូលេខស្ថិតិសម្រេចបាននៃឆ្នាំកន្លងមក និងការវិវឌ្ឍនៃ សេដ្ឋកិច្ច ។

ចំពោះនីតិវិធី គឺអភិបាលនៃគណៈអភិបាលរាជធានី ខេត្តត្រូវអញ្ជើញមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាពន្ធដារ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងមន្ទីរជំនាញដែលពាក់ព័ន្ធក្នុងការប្រមូលចំណូល សារពើពន្ធ និងមិនមែនសារពើពន្ធ។

2. ចំណូលផ្ទៃក្នុងជាមូលធនរបស់ថវិកាជនជាតិ ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងករណីដែលមាន គឺត្រូវ យកចិត្តទុកដាក់បញ្ចូលទៅក្នុងគម្រោងចំណូលនៃជំពូក១៣ ។ ទន្ទឹមនឹងនេះ ក៏ត្រូវយកចិត្តទុកដាក់កត់ត្រា បញ្ចូលនូវចំណូលពីជំនួយមនុស្សធម៌ និងជំនួយពីបរទេសដែលសប្បុរសជនអង្គការអន្តរជាតិ និងអង្គការក្រៅ រដ្ឋាភិបាលនានា បានទៅទំនាក់ទំនងផ្តល់ហិរញ្ញប្បទានផ្ទាល់ជាមួយរាជធានី ខេត្ត រួចហើយ ។ សម្រាប់ថវិកា រាជធានី ខេត្ត ដើម្បីមកចូលរួមពិភាក្សាគិតគូររៀបចំជាគម្រោងចំណូលទៅតាមជំពូក គណនី អនុគណនី នៃ តារាងឧបសម្ព័ន្ធទី ១ ដែលជូនភ្ជាប់មកជាមួយនេះ ។

II. ការរៀបចំចំណាយថវិកា

3. រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវរៀបចំនូវគម្រោងចំណាយទៅតាមជំពូក គណនី អនុគណនី សម្រាប់រាល់សកម្មភាពសេវាទាំងអស់ដោយកាត់បន្ថយមុខចំណាយណាដែលពុំចាំបាច់ដែលស្ថិតនៅក្រោមឱវាទ របស់ខ្លួន ។ របៀបគិតគូរនូវតម្រូវការនានា គឺជាការកំណត់នូវមុខចំណាយនីមួយៗឲ្យច្បាស់លាស់ និងដោយ ផ្អែកលើកត្តានានាដែលទាក់ទងផ្ទាល់ទៅនឹងមុខចំណាយនោះដូចជា តារាងបុគ្គលិក បញ្ជីប៉ាន់ស្មានបរិមាណ តំលៃ សម្ភារៈ ឬសេវា.....។ ចំពោះសម្ភារៈបរិក្ខារដែលប្រើប្រាស់ជាប្រចាំត្រូវគិតគូរដោយផ្អែកតាមតួលេខស្ថិតិ គណនេយ្យថវិកាជាមធ្យមភាគនៃបណ្តាឆ្នាំកន្លងមក ។ ចំណែកសេវាហិរញ្ញវត្ថុធ្វើដំណើរ ស្នាក់នៅ បេសកកម្ម ត្រូវផ្អែកលើរបបកំណត់ជាធរមាន (អនុក្រឹត្យលេខ ១០ អនក្រ.ប្រក ចុះថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០០៤ ស្តីពីការកំណត់ប្រាក់របបបេសកកម្មក្នុង និងក្រៅប្រទេស) ។

រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវរៀបចំគម្រោងចំណាយថវិកាទៅតាមតំលៃតារាងឧបសម្ព័ន្ធទី២ «ក» និង«ខ»ទន្ទឹមនោះត្រូវបំពេញតារាងលំអិតចំណាយតាមជំពូកនីមួយៗ (ចំនួន៧តារាង) ដែលភ្ជាប់ជាមួយ នឹងសារព័ត៌មាននេះ ។

4. ចំណាយទាំងអស់ត្រូវតែមានការវិភាគ និងមានលិខិតយុត្តិការភ្ជាប់មកជាមួយតាមជំពូក គណនី អនុគណនី ដើម្បីបង្ហាញឲ្យឃើញថា ការគិតគូរចំណាយរបស់ខ្លួនមានភាពត្រឹមត្រូវហ្មត់ចត់ និងសមហេតុផល។ លិខិតយុត្តិការទាំងអស់នេះនឹងធ្វើជាមូលដ្ឋាននៃការពិនិត្យពិភាក្សាថវិកា ។

II.1. ការរៀបចំគម្រោងចំណាយចរន្ត

5. លិខិតយុត្តិការនៃចំណាយចរន្តមានគោលដៅសំខាន់ៗដូចតទៅ ៖

**ប្រភេទ ១ : បច្ចេកទេសសេវា
ជំពូក ៦២ និង ៦៤ សេវាខាងក្រៅផ្សេងៗ និងបន្ទុកបុគ្គលិក**

6. ចំណាយសម្រាប់បុគ្គលិកត្រូវតែគិតគូរឲ្យបានច្បាស់លាស់ ។ ចំណាយលើជំពូក ៦៤ ត្រូវបាន ចាត់ទុកជាចំណាយដែលមានអាទិភាពបំផុតក្នុងការរៀបចំគម្រោងថវិកា ។ ចំណាយបន្ទុកបុគ្គលិកត្រូវគ្រោង ដោយបង្កើន ២០% លើប្រៀបធៀបមូលដ្ឋាននៃតារាងប្រាក់បៀវត្សដែលចេញដោយក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល ក្នុងឆ្នាំ ២០១១ ។ ចំពោះចំនួនមន្ត្រីរាជការបន្ថែមថ្មីត្រូវគ្រោងដោយផ្អែកលើសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល

21

តាមសំណើរបស់រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ និងមានទិដ្ឋភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ចំនួនមន្ត្រីរាជការដែលចូលនិវត្តន៍ ផ្ទេរចេញ ឬលាឈប់ពីក្របខ័ណ្ឌរដ្ឋ និងមរណៈភាពត្រូវកាត់ចេញពី អង្គការរបស់ខ្លួន ។

ចំពោះគម្រោងប្រាក់ឧបត្ថម្ភរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវគ្រោងនៅក្នុងជំពូក ៦៤ គណនី ៦៤៤ អនុគណនី ៦៤៤២ «លាកការផ្សេងៗទៀតបុគ្គលិកមិនមែនក្របខណ្ឌ » តាមការកំណត់ ប្រាក់ឧបត្ថម្ភចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចមានចែងក្នុងអនុក្រឹត្យលេខ ២១៤ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០០៩ ។

ក្នុងករណីដែលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានតម្រូវការអំពីពលករអណ្តែត មន្ត្រីជាប់កិច្ចសន្យា សម្រាប់ការងារឯកទេសដែលត្រូវចុះកិច្ចសន្យាអនុវត្តសម្រាប់រយៈពេលខ្លីជាក់ណាត់ត្រូវគ្រោងនៅក្នុងជំពូក៦២ គណនី ៦២១ និងអនុគណនី ៦២១១ ។

7. ចំនួនបុគ្គលិកទាំងអស់ ដែលស្ថិតនៅក្រោមឱវាទរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបូកសរុបនៅ ក្នុងតារាង ៥«ក» និង ចំនួនក្រុមប្រឹក្សាទាំងអស់ត្រូវបូកសរុបនៅក្នុងតារាង ៥«ខ» ដែលបានភ្ជាប់ជូនមក ជាមួយនេះ ។ សលាកប័ត្រនេះមានចែកជាច្រើនខ្នង សម្រាប់កត់ត្រានូវប្រភេទបុគ្គលិកទាំងអស់ដែលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាន ។

8. បុគ្គលិក មន្ត្រីរាជការ ដែលលំអិតទៅតាមអង្គការនីមួយៗហើយ ចំនួននេះត្រូវតែផ្ទៀងផ្ទាត់ជាមួយ នឹងចំនួនដែលមាននៅក្នុងតារាងសរុបចំណាយ (តាមតារាងប្រព័ន្ធប្រាក់បៀវត្សរបស់ក្រុមប្រឹក្សាកំណែ ទម្រង់រដ្ឋបាល) ។

9. រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវលម្អិតចំនួនបុគ្គលិកទៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នីមួយៗដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន ។

ជំពូក ៦០ និង ៦១ ការទិញ និងសេវាខាងក្រៅ

10. ជំពូក ៦០ និង ៦១ ប្រមូលផ្តុំការចំណាយដំណើរការរដ្ឋបាល ទិញសម្ភារៈ ជួសជុលតូច និងចំណាយគុណប្រយោជន៍របស់រាជធានី ខេត្ត ។ ឥណទានចំណាយក្នុងជំពូកនេះ ចែកចេញជាពីរផ្នែក សំខាន់ៗ ៖

មួយផ្នែកជាឥណទានសម្រាប់បំរើឱ្យកិច្ចប្រតិបត្តិការរដ្ឋបាលសុទ្ធសាធ ដែលចាំបាច់ត្រូវគិតគូរឱ្យបាន ហ្មត់ចត់ និងគ្រឿងត្រូវសន្សំសំចៃដោយផ្អែកលើគោលការណ៍រួមរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងចំណាយ សាធារណៈ ។ ក្នុងឆ្នាំ ២០១២ ឥណទានចំណាយផ្នែកនេះ គឺអនុញ្ញាតឱ្យគ្រោងកម្រិតប្រហាក់ប្រហែល នឹងឆ្នាំ២០១១ តែប៉ុណ្ណោះ ។ ដោយឡែកថ្លៃឈ្នួល និងបន្ទុក (គណនី ៦១៣) គឺអនុញ្ញាតឱ្យគ្រោងតែ ចំណាយសម្រាប់ជួលស្នាក់ការរដ្ឋបាលតែប៉ុណ្ណោះ ។

មួយផ្នែកទៀតជាឥណទានសម្រាប់បំរើដល់គុណប្រយោជន៍របស់រាជធានី ខេត្តក្នុងការរៀបចំមូលដ្ឋាន សម្ភារៈនៃសេវាសាធារណៈ និងការអភិវឌ្ឍរបស់រាជធានី ខេត្ត ។ ផ្អែកលើផែនការអភិវឌ្ឍរាជធានី ខេត្ត របស់ ក្រសួងមហាផ្ទៃ រាជធានី ខេត្ត នីមួយៗចាំបាច់ត្រូវរៀបចំទៅតាមលំដាប់លំដោយនៃអាទិភាពរបស់គម្រោង ចំណាយនីមួយៗ អំពីការងារគុណប្រយោជន៍របស់រាជធានី ខេត្ត ដើម្បីជាក់គម្រោងនេះឆ្លងការពិភាក្សាជា មួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ក្នុងពេលធ្វើការពិភាក្សាគម្រោងថវិកាប្រចាំឆ្នាំ ។ ទន្ទឹម នោះ រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់បង្កើននូវចំណាយផ្នែកនេះ ក្នុងករណីដែលលទ្ធភាពចំណូលសម្រេច បានលើសផែនការ ព្រោះការអភិវឌ្ឍរាជធានី ខេត្ត គឺជាគោលបំណងនៃគោលនយោបាយ និងជាទិសដៅ យុទ្ធសាស្ត្រអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។



11. អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវគ្រោងឥណទានសម្រាប់ចំណាយជាគុណប្រយោជន៍រាជធានី ខេត្ត តាមការងារនីមួយៗ (បំភ្លឺសាធារណៈ ប្រមូលសំរាម អនាម័យ សន្តិសុខ ប្រឆាំងអគ្គិភ័យ ការផ្គត់ផ្គង់ទឹក...) និងតាមការដ្ឋាននីមួយៗ (ផ្លូវថ្នល់ ស្ពាន សួនច្បារ លូទឹក ប្រឡាយ....) ដោយមានបញ្ជាក់អំពីបញ្ជីប៉ាន់តម្លៃ និងទីតាំងច្បាស់លាស់ដែលជាឯកសារសម្រាប់ការពិភាក្សាថវិកាប្រចាំឆ្នាំ ។

12. ជាទូទៅចំណាយដំណើរការរដ្ឋបាល ទិញសម្ភារៈ ការថែទាំ និងការជួសជុលតូច ត្រូវគិតគូរទៅតាមតម្រូវការនៃកម្មវិធីសកម្មភាពឬទៅតាមបទដ្ឋានសមស្រប ។ ម្យ៉ាងទៀតរាជធានី ខេត្ត មិនត្រូវបំប៉ាន់ឥណទានដែលស្នើសុំសម្រាប់ចំណាយប្រភេទនេះទេ ។ ឥណទានសម្រាប់ចំណាយអចិន្ត្រៃយ៍ដូចជា ទូរស័ព្ទ អគ្គិសនី ទឹក សម្ភារៈការិយាល័យ ប្រេងឥន្ធនៈ និងការទទួលភ្ញៀវ ត្រូវគិតគូរក្នុងកម្រិតប្រហាក់ប្រហែលនឹងឆ្នាំ ២០១១ និងត្រូវគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ ដើម្បីសន្សំសំចៃលើចំណាយប្រភេទនេះ ជាពិសេសឥណទានសម្រាប់ចំណាយអគ្គិសនី ទឹក រាជធានី ខេត្ត ត្រូវគ្រោងឲ្យបានគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងឆ្នាំ និងការសងបំណុល ។ ក្នុងករណីដែលរាជធានី ខេត្ត គ្រោងមិនបានគ្រប់គ្រាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងធ្វើនិយ័តភាពឥណទានផ្ទៃក្នុងជំពូកថវិការបស់រាជធានី ខេត្ត ហើយដាក់កម្មវិធីចំណាយសម្រាប់ទូទាត់ជូនរាជធានី ខេត្ត ដោយស្វ័យប្រវត្តិ ។

ប្រភេទ ៣ : ចំណាយអន្តរាគមន៍សាធារណៈ
ជំពូក ៦៥ : ការឧបត្ថម្ភធន និងជំនួយសង្គម

13. ចំណាយប្រភេទនេះត្រូវចែងលំអិតឲ្យបានច្បាស់លាស់ នូវគោលដៅដែលត្រូវសម្រេច ។ ត្រូវពិនិត្យជ្រើសរើសចំណាយប្រភេទនេះឲ្យបានហ្មត់ចត់ ដោយផ្អែកលើលក្ខណៈសម្បត្តិអ្នកដែលទទួលបានផលនិងចំនួនទឹកប្រាក់ ដែលត្រូវពិនិត្យផ្តល់ជូន ។

ប្រភេទ ៤ : ចំណាយផ្សេងៗ
ជំពូក ៦៣ : ពន្ធ និងអាករ

14. ចំណាយប្រភេទនេះ គឺសម្រាប់កាតព្វកិច្ចពន្ធ ដូចចំណាយលើអាករ (លតាប័ត្រ....) ពន្ធប្រថាប់ ត្រាសម្រាប់ទទួលកម្មសិទ្ធិ និងចំណាយបង់ពន្ធអាករផ្សេងៗទៀតតាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ប្រភេទ ៦ : ចំណាយមិនបានគ្រោងទុក
ជំពូក ០៩ : ចំណាយមិនបានគ្រោងទុក

15. ចំណាយប្រភេទនេះ គឺជាការគិតគូរគ្រោងបំរុងសម្រាប់ចំណាយចៃដន្យ ដែលអាចកើតមានជាយថាហេតុ នៅក្នុងឆ្នាំអនុវត្ត ។ សម្រាប់ឆ្នាំថវិកា ២០១២ ប្រភេទឥណទាននេះ គឺអនុញ្ញាតអោយគ្រោងចំនួន ៣ទៅ៥ភាគរយ ហើយខ្ពង់ចំណាយនេះពេលអនុវត្តត្រូវស្នើសុំធ្វើនិយ័តភាពទៅបំពេញឲ្យជំពូកដទៃទៀត ដែលតម្រូវការចំណាយចៃដន្យកើតមានឡើងជាយថាហេតុ និងតម្រូវការចំណាយសម្រាប់អភិវឌ្ឍន៍រាជធានី ខេត្ត ។

II.2. ចំណាយជាមូលធន :

ប្រភេទ ២ : អចលនកម្ម
ជំពូក្រ ២០ និងជំពូក្រ ២១: អចលនកម្មអរូបី និងអចលនកម្មរូបី

16. ចំណាយជាមូលធន គឺជាចំណាយសម្រាប់ធ្វើហិរញ្ញប្បទានចំពោះគម្រោងវិនិយោគ ដែលមានការព្រមព្រៀងគ្នាជាមុន និងសំដៅធ្វើឲ្យសម្រេចតាមគោលដៅដែលបានដាក់ចេញ ។

17. គម្រោងវិនិយោគរបស់រាជធានី ខេត្ត ដែលអាចគ្រោងបានក្នុងករណីដែលរាជធានី ខេត្ត បានទទួលគោលការណ៍អនុញ្ញាតជាផ្លូវការឲ្យគ្រប់គ្រងហិរញ្ញប្បទានដោយផ្ទាល់ ។

- ការវិនិយោគដោយហិរញ្ញប្បទានក្នុងប្រទេសដោយថវិការាជធានី ខេត្ត អាចគ្រោងបានក្នុងករណីដែលរាជធានី ខេត្ត មានអតិរេកចរន្ត ឬ មានចំណូលជាមូលធនផ្ទៃក្នុងរាជធានី ខេត្ត ផ្ទាល់ ។

- ការវិនិយោគដោយហិរញ្ញប្បទានពីបរទេសផ្ទាល់ ត្រូវផ្អែកលើកម្មវិធីជំនួយ ឬគម្រោងការដែលអង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល ឬ ម្ចាស់ជំនួយទ្វេភាគីបានទៅទំនាក់ទំនងផ្ទាល់ជាមួយរាជធានី ខេត្ត ដើម្បីកត់ត្រាចូលទៅក្នុងគម្រោងថវិការបស់រាជធានី ខេត្ត ។ ចំពោះហិរញ្ញប្បទានពីខាងក្រៅដែលបានធ្វើហិរញ្ញប្បទានទៅក្នុងមូលនិធិក្រុង ស្រុក ខេត្តសាមីត្រូវគ្រោង និងផ្តល់ព័ត៌មានដល់រដ្ឋបាលក្រុង ស្រុក ដើម្បីត្រៀមលក្ខណៈទទួលប្រតិបត្តិកម្មក្នុងការអនុវត្ត ។ ទន្ទឹមនឹងនេះ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ក្នុងការកត់ត្រាល់ចំណាយថវិកាបដិភាគជាប្រាក់រៀលដែលត្រូវអនុវត្តជាមួយគម្រោងដោយហិរញ្ញប្បទានពីបរទេសផ្ទាល់ ។

18. ចំណាយនេះជាចំណាយកសាងថ្មីដែលមានទំហំទឹកប្រាក់ច្រើន ដូចជា ការរៀបចំកែលំអដីធ្លី ការរៀបចំកែលំអអគារ សំណង់អគារហេដ្ឋារចនាសម្ព័ន្ធ បណ្តាញបង្ហូរទឹក ផ្លូវថ្នល់ ធារាសាស្ត្រ ស្ពាន និងសំណង់ផ្សេងៗទៀត ។

III. សរុបគម្រោងចំណូល ចំណាយ :

19. ឆ្នាំ ២០១២ គឺជាឆ្នាំទី ៤ របស់រាជរដ្ឋាភិបាលអណត្តិទី ៤ រាជរដ្ឋាភិបាលបានព្យាករណ៍នូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦.៥ភាគរយ និងអត្រាអតិផរណាក្នុងរង្វង់៥ភាគរយ ហើយបន្តរក្សាបាននូវស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចនៅតែជាមូលដ្ឋានគន្លឹះ និងចាំបាច់បំផុតក្នុងការឈានទៅសម្រេចបាននូវគោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាលគឺ ការកាត់បន្ថយភាពក្រីក្រ ភាពសុខដុមរមនា និងសុកមង្គល របស់ប្រជាជន។

ផ្អែកលើមូលដ្ឋាននៃ **យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ២ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ពុជា ២០០៩-២០១៣** ពិសេស ដើម្បីបម្រើឲ្យការអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយអភិវឌ្ឍន៍តាមវិស័យ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងថវិកាឆ្នាំ ២០១២ មានគោលដៅសំខាន់ៗ ដូចតទៅ ៖

- ធានាឲ្យបាននូវការអនុវត្តគោលបំណង គោលនយោបាយ និងកម្មវិធីឬ/និងយុទ្ធសាស្ត្រអាទិភាពតាមវិស័យនៅក្នុងក្របខ័ណ្ឌនៃការអនុវត្ត **យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ២** តាមរយៈ **ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ពុជា ២០០៩-២០១៣** ។
- ធានាការអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ជាពិសេស ការអភិវឌ្ឍវិស័យអាទិភាព រួមមានវិស័យសេដ្ឋកិច្ច សង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការអភិវឌ្ឍវិស័យឯកជន ដើម្បីរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញកំណើន និងចីរភាពកំណើន។
- ធានាការបន្តអនុវត្តកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំ រំកិល (២០១២-២០១៤)។



- ធានាបម្រើឲ្យការបន្តសកម្មភាពកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលលើគ្រប់ផ្នែក ដែលរួមមាន កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធ តុលាការ កំណែទម្រង់វិស័យកងទ័ព និងការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ដើម្បី ពង្រឹងអភិបាលកិច្ច និងបង្កើនភាពស័ក្តិសិទ្ធិ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ។

- ធានាបន្តផ្តល់អាទិភាពដល់បណ្តាវិស័យ ការដ្ឋាននិងសកម្មភាពការងារសំខាន់ៗ រួមមាន ៖
 - ការបង្កើន និងលើកកម្ពស់គុណភាពសេវាកម្មនៅក្នុងវិស័យសង្គមកិច្ច ជាពិសេស វិស័យអប់រំ សុខាភិបាល ការកសាងធនធានមនុស្ស និងសុវត្ថិភាពសង្គម ។
 - ការបង្កើន និងលើកកម្ពស់សកម្មភាពដែលបម្រើវិស័យសេដ្ឋកិច្ច ជាពិសេស វិស័យកសិកម្ម ធារាសាស្ត្រ ការអភិវឌ្ឍជនបទ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការអនុវត្តគោល នយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ។
 - ការងារការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងការបោះឆ្នោតព្រឹទ្ធសភា និង ការបោះឆ្នោតឃុំ-សង្កាត់ ដើម្បីធានាប្រក្រតីភាពនៃដំណើរការប្រជាធិបតេយ្យការបន្ថយ កម្មវិធីកំណែទម្រង់នៅកម្ពុជា ។

គម្រោងចំណូល ចំណាយថវិការបស់រាជធានី ខេត្ត នីមួយៗដែលបានគិតគូរ រួមមានទាំងការ ធានាចំណាយដែលមិនទាន់បានធ្វើការទូទាត់ និងចំណូលដែលមិនទាន់បានប្រមូលអស់នៃការគ្រប់គ្រងក្នុង ឆ្នាំមុនៗ ។ គម្រោងចំណូល ចំណាយនេះត្រូវរៀបចំអោយមានគុណភាពពិតប្រាកដ ដើម្បីរក្សាបាននូវស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច ។

20. ចំពោះគម្រោងចំណូល ចំណាយរាជធានី ខេត្ត ត្រូវភ្ជាប់មកជាមួយនូវគម្រោងបែងចែកលំអិត តាមក្រុង ស្រុក ខណ្ឌនីមួយៗ ដូចដែលមានគំរូតារាងឧបសម្ព័ន្ធធ « ខ » ដែលភ្ជាប់នឹងសារាចរណែនាំនេះ ។

21. ដោយឡែកនៅឆ្នាំ ២០១២ ខាងមុខនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបន្តអនុវត្តកម្មវិធីកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសពង្រឹងនូវគោលដៅជំហានទី១ គឺភាពជឿទុកចិត្តបាននៃ ថវិកា តាមរយៈការបន្តជំរុញការកាត់បន្ថយនីតិវិធីចំណាយ ការបន្តពង្រឹងការគ្រប់គ្រងសាច់ប្រាក់ ការបង្កើន ភាពគ្រប់ជ្រុងជ្រោយ និងធ្វើសមាហរណកម្មថវិកា ដើម្បីធានាឲ្យការបើកផ្តល់ថវិកាបានទាន់ពេលវេលា ។ ពង្រឹងការកសាងក្របខ័ណ្ឌគោលនយោបាយចំណូល ដើម្បីរក្សាស្ថេរភាពចំណូលប្រកបដោយនិរន្តរភាព និងការ អនុវត្តគោលដៅជំហានទី២ ។ ទន្ទឹមនឹងនេះ បន្តជំរុញការរៀបចំផែនការសកម្មភាព និងបន្តអនុវត្តនូវបណ្តាល សកម្មភាពការងារសម្រាប់ឈានចូលនូវគោលដៅជំហានទី៣ និង ទី៤ គឺការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និងការពង្រឹងការឆ្លើយតបនៃថវិកាទៅនឹងគោលនយោបាយដែលរួមមាន ការបន្តពង្រឹង និងកែលំអការអនុវត្ត ប្លង់គណនេយ្យ និងមតិកាថវិកាថ្មី ការបន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងថវិកាតាមកម្មវិធី និង ជំរុញការអនុវត្តច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដើម្បីរក្សាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈថ្មីស្តង់ ឡើងជាសមិទ្ធផល និងជាកំលាំងចលករក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

22. បន្តជំរុញអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសធានាពង្រឹងសមត្ថភាពរដ្ឋបាល បច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សម្រាប់ការអភិវឌ្ឍមូលដ្ឋាន និងពង្រីកមូលដ្ឋាន នៃការគ្រប់គ្រងហិរញ្ញវត្ថុតាមបែបវិសហមជ្ឈការ ពិសេសគឺដើម្បីបំរើអោយគោលការណ៍ “រដ្ឋបាលឯកភាព” ដូចមានកំណត់នៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ក្នុងកម្មវិធីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរៀបចំនិងអនុវត្តផែនការបង្កើនប្រសិទ្ធភាពនៃការផ្ទេរ និងការ ផ្តល់ថវិកាជូនមូលនិធិក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រួមមានទាំងលទ្ធភាពនៃការពង្រីកការប្រើប្រាស់ប្រព័ន្ធ ធនាគារផងដែរ ។ លើសពីនេះទៀត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំលិខិតបទដ្ឋាននានាដូចជា



អនុក្រឹត្យ សារាចរណែនាំសម្រាប់អនុវត្តប្រព័ន្ធហិរញ្ញវត្ថុ និងថវិការបស់រដ្ឋបាលនៅថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌ ដើម្បីឲ្យការអនុវត្តមានប្រសិទ្ធភាពខ្ពស់ ។

23. បង្កើនមូលនិធិថវិកាយុំ សង្កាត់ ឆ្នាំ ២០១២ ស្មើនឹង២,៨០% នៃចំណូលចរន្តថវិការដ្ឋឆ្នាំ ២០១១ ដែលបានអនុម័តដោយច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១១ ។

24. ចំពោះការរៀបចំគម្រោងថវិកាថ្នាក់ ក្រុង ស្រុក ខណ្ឌ គណៈអភិបាលរាជធានី ខេត្ត ទទួលខុសត្រូវក្នុងការជួយគាំទ្របច្ចេកទេសដោយមានគម្រោងថវិការបស់ខ្លួនបានត្រឹមត្រូវ ។

អភិបាលនៃគណៈអភិបាលខេត្ត ត្រូវធ្វើការបូកសរុបគម្រោងថវិការបស់រាជធានី គម្រោងថវិការបស់ខេត្ត គម្រោងថវិការបស់ក្រុង គម្រោងថវិការបស់ស្រុក គម្រោងថវិការបស់ខណ្ឌ ក្នុងរាជធានី ខេត្តរបស់ខ្លួនចូលក្នុងទម្រង់ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយភ្ជាប់ជាមួយនូវគម្រោងថវិកា និងសេចក្តីអត្ថាធិប្បាយពន្យល់របស់ខេត្ត របស់ក្រុង របស់ស្រុក ហើយត្រូវផ្ញើគម្រោង និងឯកសារទាំងនេះមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

25. ពេលទទួលបានសារាចរណែនាំ រាជធានី ខេត្ត ត្រូវរៀបចំជាបន្ទាន់នូវគម្រោងចំណូល ចំណាយថវិការបស់ខ្លួនសម្រាប់ការគ្រប់គ្រងឆ្នាំ២០១២ ទៅតាមតារាងឧបសម្ព័ន្ធតារាងគំរូ (ឧបសម្ព័ន្ធ១ ឧបសម្ព័ន្ធ២ និងតារាងលេខ ១ ដល់លេខ ៧) ដែលភ្ជាប់មកជាមួយនេះ ហើយផ្ញើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (នាយកដ្ឋានហិរញ្ញវត្ថុមូលដ្ឋាន) ចំនួនពីរច្បាប់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១១ ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់ពិភាក្សាកម្រិតជំនាញ និងបូកសរុបសម្រាប់ពិភាក្សាចាប់ពីថ្ងៃទី ០១ ដល់ ៣១ ខែ សីហា ឆ្នាំ២០១១ ។ តួលេខគម្រោងចំណូល ចំណាយថវិកាត្រូវសរសេរជាលេខអន្តរជាតិ (1.2.3) ហើយឯកត្តាទាបបំផុតគិតត្រឹម 0.1 លានរៀល ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ទាំងអស់នឹងខិតខំយកចិត្តទុកដាក់ចាត់ចែងអនុវត្តតាមខ្លឹមសារនៃសារាចរណែនាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

រាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១១



- កន្លែងទទួល:**
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមហាផ្ទៃ
 - (ដើម្បីជូនជ្រាប)
 - គ្រប់សាលារាជធានី ខេត្ត
 - គ្រប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត
 - (ដើម្បីមុខការ)
 - ឯកសារ



ការគ្រប់គ្រងឆ្នាំ ២០១២

ឧបសម្ព័ន្ធទី ១

តារាងសរុបចំណូលថវិការបស់រាជធានី ខេត្ត

ឯកតា: លានរៀល

ជំពូក	ឈ្មោះ	កូដ	តារាងសរុបចំណូល (តាមមតិកាថវិកា)	ការគ្រប់គ្រងឆ្នាំ ២០១១			គម្រោងឆ្នាំ២០១២
				ច្បាប់ដើមឆ្នាំ	អនុវត្តតាមសទី១	ប៉ាន់ស្មានឆ្នាំ	

ថ្ងៃទី.....ខែ.....ឆ្នាំ ២០១១

អគ្គនាយក

ថ្ងៃទី.....ខែ.....ឆ្នាំ ២០១១

ហត្ថលេខា និង ត្រាប្រធានមន្ទីរ

សេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ថ្ងៃទី.....ខែ.....ឆ្នាំ ២០១១

ហត្ថលេខា និង ត្រាអភិបាល

នៃគណៈអភិបាលរាជធានី ខេត្ត

រាជធានី ខេត្ត.....

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ការគ្រប់គ្រងឆ្នាំ ២០១២

ឧបសម្ព័ន្ធទី ២ «ក»

តារាងសរុបចំណាយថវិការបស់រាជធានី ខេត្ត

ឯកតា: លានរៀល

ជំពូក	ឆ្នាំ	អនុគណនា	ការរាយប្រយោជន៍ (តាមមតិកាថវិកា)	ការគ្រប់គ្រងឆ្នាំ ២០១១			គម្រោងឆ្នាំ ២០១២	
				ច្បាប់ដើមឆ្នាំ	អនុវត្តធានាទី១	ប៉ាន់ស្មានឆ្នាំ	រាជធានី ខេត្ត	(ក្រុង ស្រុក.....

ថ្ងៃទី.....ខែ.....ឆ្នាំ ២០១១

អគ្គនាយក

ថ្ងៃទី.....ខែ.....ឆ្នាំ ២០១១

ថ្ងៃទី.....ខែ.....ឆ្នាំ ២០១១

ហត្ថលេខា និង ត្រាប្រធានមន្ទីរ

ហត្ថលេខា និង ត្រាអភិបាល

សេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នៃគណៈអភិបាលរាជធានី ខេត្ត

105

ការគ្រប់គ្រងឆ្នាំ ២០១២
តារាងសរុបនៃបុគ្គលិក រៀបចំ និងប្រើប្រាស់បំណាច់

អង្គភាព	រៀបចំ សរុប	ចំនួនបុគ្គលិក សរុប	ប្រភេទបុគ្គលិកដែលមានសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១២					ពលករ អន្តោក	មន្ត្រី ជាប់កិច្ចសន្យា
			បុគ្គលិកវិជ្ជាជីវៈសរុប	ប្រភេទ"ក"	ប្រភេទ"ខ"	ប្រភេទ"គ"	ប្រភេទ"ឃ"		
សរុប									
សាលាខេត្ត									
ក្រុង									
ស្រុក ឬ ខណ្ឌ									
អង្គភាព									
អង្គភាព									
អង្គភាព									
.....									
.....									
.....									

ថ្ងៃទី.....ខែ.....ឆ្នាំ ២០១១
បានមើលឃើញ និង ឯកភាព

ថ្ងៃទី.....ខែ.....ឆ្នាំ ២០១១
បានមើលឃើញ និង ត្រាប្រធានមន្ត្រី

ថ្ងៃទី.....ខែ.....ឆ្នាំ ២០១១
អគ្គនាយក

នាយករង្សាញ និង គ្រាអភិបាល
នៃគណៈអភិបាលរាជធានី ខេត្ត

នាយករង្សាញ និង គ្រាប្រធានមន្ត្រី
សេដ្ឋកិច្ច និងហិរញ្ញវត្ថុ

1/15

